

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 12 ខែឧសភា ឆ្នាំ 2021

ទំនាក់ទំនង ៖ ចូ អែមប្រូស៊ីនី (Joe Ambrosini) ប្រធានផ្នែកធនធានមនុស្ស, 562.570.6140,  
[Joe.Ambrosini@longbeach.gov](mailto:Joe.Ambrosini@longbeach.gov)

សម្រាប់ការផ្សព្វផ្សាយភ្លាមៗ

## អ្នកគ្រប់គ្រងក្រុង បានតែងតាំង មីរេឌីត រ៉េណុល (Meredith Reynolds) ជាអ្នកគ្រប់គ្រងក្រុង រងពិសេស សម្រាប់ការងារស្ដារឡើងវិញ

ឡងប៊ិច, CA – ថ្ងៃនេះ ថម ម៉ូឌីកា (Tom Modica) ជាអ្នកគ្រប់គ្រងក្រុង បានប្រកាស ពីការតែងតាំង មីរេឌីត រ៉េណុល (Meredith Reynolds) ជាអ្នកគ្រប់គ្រងក្រុង រងពិសេស សម្រាប់ការងារស្ដារឡើងវិញ ដែលទទួលខុសត្រូវ លើការដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ក្រុង ក្នុងការអនុវត្ត [ច្បាប់ស្ដារឡើងវិញ](#) ដោយផ្តល់មូលនិធិ ដល់គំនិតផ្តួចផ្តើម ផ្នែកសេដ្ឋកិច្ច ផ្នែកសុខភាពសាធារណៈ និងផ្នែក សារពើពន្ធ ផ្សេងៗ ដែលទទួលរងផលជះ យ៉ាងធ្ងន់ធ្ងរ ពីការឆ្លងរាលដាល COVID-19 ជាសកល ។

ថម ម៉ូឌីកា (Tom Modica) ជាអ្នកគ្រប់គ្រងក្រុង បានលើកឡើងថា «មីរេឌីត (Meredith) ជាសម្បត្តិ ដ៏សំខាន់ របស់ក្រុមការងារដឹកនាំក្រុង របស់យើង ហើយនៅបន្តបង្ហាញ របៀបធ្វើការ ល្អឥតខ្ចោះ ប្រកបដោយនវានុវត្តន៍ ក្នុងវិស័យរដ្ឋបាលសាធារណៈ ដែលសម្រេចឱ្យបានលទ្ធផល ល្អបំផុត សម្រាប់អ្នក ដែលរស់នៅ បម្រើការងារ និងមកលេង ទីក្រុងរបស់យើង ។» «វិជ្ជាជីវៈ និងឆន្ទៈ របស់គាត់ ចំពោះ សេវាសាធារណៈ គឺមានជាក់ច្បាស់ណាស់ ហើយខ្ញុំជឿជាក់ថា ច្បាប់ស្ដារឡើងវិញនឹងមានដំណើរការល្អ ក្រោមការដឹកនាំ របស់គាត់ ។»

អ្នកនាង រ៉េណុល (Reynolds) ជាអ្នកគ្រប់គ្រងក្រុង រងពិសេស សម្រាប់ការងារស្ដារឡើងវិញ នឹងមើលខុសត្រូវ លើរាល់ទិដ្ឋភាពទាំងអស់ នៃការអនុវត្ត ច្បាប់ស្ដារឡើងវិញ ដែលមានថវិកា អនុម័តរួច ចំនួន \$234 លាននេះ ។ គាត់នឹងដឹកនាំ ក្រុមការងារមានការប្តេជ្ញាចិត្តខ្ពស់មួយ នៅក្នុងការវិវាយ របស់អ្នកគ្រប់គ្រងក្រុង ហើយបញ្ជារាល់កិច្ចខិតខំប្រឹងប្រែង ជាការឆ្លើយតប របស់សាលាក្រុង ដែលពាក់ព័ន្ធទាំងអស់ រួមទាំង ការសម្របសម្រួលកម្មវិធីរបស់មន្ទីរនានា នៃសាលាក្រុង, ការផ្សព្វផ្សាយ និងការប្រាស្រ័យទាក់ទង, ឱកាសដាក់ពាក្យស្នើសុំជំនួយ, និងការផ្តល់មូលនិធិ និងសេវា ជូនប្រជាពលរដ្ឋ, ធុរកិច្ច និងពលករ នៅឡងប៊ិច ដែលរកផលជះ យ៉ាងធ្ងន់ធ្ងរ ពីការឆ្លងរាលដាលជំងឺ ជាសកលនេះ ។

រ៉េណុល (Reynolds) បាននិយាយថា «ខ្ញុំមានកិត្តិយសណាស់ ដែលត្រូវបានជ្រើសរើស ឱ្យដឹកនាំកិច្ចខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចឡើងវិញ ដ៏សំខាន់ របស់ឡងប៊ិច ដែលនេះមានសារៈសំខាន់ខ្លាំងណាស់ ចំពោះប្រជាពលរដ្ឋជាច្រើននាក់ នៅក្នុងសហគមន៍យើង ។» «នេះជាឱកាស ប្រកបដោយអត្ថន័យអស្ចារ្យមួយ ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញ ហើយគាំទ្រសហគមន៍របស់ខ្ញុំ ក្នុងការកសាងភាពរឹងមាំ ឱ្យបានកាន់តែប្រសើរឡើង ។»

នាពេលបច្ចុប្បន្ននេះ កញ្ញា រ៉េណុល (Reynolds) ជាអ្នកគ្រប់គ្រងការិយាល័យដៃគូ និងផែនការឧទ្យាន សម្រាប់នាយកដ្ឋានឧទ្យាន ការកំសាន្ត និងសមុទ្រ, នាពេលថ្មីៗនេះ អ្នកនាងត្រូវបានចាត់តាំង ឱ្យទៅបម្រើការងារ នៅនាយកដ្ឋានសុខាភិបាល និងសេវាមនុស្ស ដែលអ្នកនាងបានបង្កើត កម្មវិធីធ្វើតេស្ត COVID-19 របស់ក្រុង ដែលប្រតិបត្តិការតេស្តបានជិត កន្លះលានតេស្ត ចាប់តាំងពីពេលមានបញ្ហាឆ្លង ជំងឺរាតត្បាតជាសកលនេះ ។ កាលពីមុន អ្នកនាងបានបម្រើការងារ ជាមន្ត្រីនាយកដ្ឋានឧទ្យាន ឡងប៊ិច, អ្នកគ្រប់គ្រងសេវាសហគមន៍ និងអ្នកចាត់ការកម្មវិធីបរិស្ថាន សម្រាប់ទីក្រុងអៀរវីន (Irvine) និងជា អ្នកសម្របសម្រួលផ្នែកនិរន្តរភាព នៅការិយាល័យនិរន្តរភាព ឡងប៊ិច ។

កញ្ញា រ៉េណុល (Reynolds) បាននាំយក បទពិសោធន៍រយៈពេល 15 ឆ្នាំ ក្នុងការងារសហគមន៍ និងការ រចនារូបរបស់បុគ្គលិក, ការរៀបចំរចនាផ្ដោតលើអ្នកប្រើប្រាស់, ការកសាងទំនាក់ទំនង និងភាពជាដៃគូ, ការធ្វើផែនការយុទ្ធសាស្ត្រ, ការគាំទ្រតែង និងរៀបចំ ថវិកា និងជំនួយ, ការធ្វើផែនការប្រើប្រាស់ដី, និងការគ្រប់គ្រងគម្រោង នៅក្នុងវិស័យសេវាសហគមន៍, ឧទ្យាន និងការកំសាន្ត, និរន្តរភាព, និងការ គ្រប់គ្រងសេវាសាធារណៈ នៅក្នុងទីក្រុងមួយចំនួន នៃទីក្រុងមានលក្ខណៈចម្រុះ, ប្រតិបត្តិការបានល្អ និងឈ្នះជ័យលាភី បានល្អបំផុត របស់កាលីហ្វ័រញ៉ា ។

កញ្ញា រ៉េណុល (Reynolds) មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគោលនយោបាយ សាធារណៈ និងគ្រប់គ្រង មកពីសាកលវិទ្យាល័យ ខានីជី មែលឡាន (Carnegie Mellon) និងបរិញ្ញាបត្រ ផ្នែករដ្ឋបាលសាធារណៈ ដោយមានឯកទេសរង ផ្នែកទំនាក់ទំនងគ្រីស្ថាន មកពីសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា, ឈិកតូ (Chico) ។ គាត់ក៏បានទទួល វិញ្ញាបនបត្រផ្នែកចូលរួមក្នុងសេវាសាធារណៈ ឈានមុខ ពីវិទ្យាស្ថាន ដាវែនផត (Davenport) នៅសាកលវិទ្យាល័យ ភេបប៊ីដាញ (Pepperdine), ជាអតីតនិស្សិតចូលរួម កម្មវិធីអាហារូបករណ៍ ខ្យូ (Coro Fellowship) ផ្នែកកិច្ចការសាធារណៈ, និងជាសមាជិកក្រុមសមធម៌ ជាតិសាសន៍របស់ក្រុង, ដែលបណ្តុះជំនាញ សម្រាប់ជំរុញកិច្ចខិតខំប្រឹងប្រែង ផ្នែកសមធម៌ជាតិសាសន៍ នៅក្នុងជួររដ្ឋាភិបាល, មកពីសម្ព័ន្ធរដ្ឋាភិបាល សម្រាប់ជាតិសាសន៍ និងសមធម៌ ។

ណាស៊ី វីលឡាសេនី (Nancy Villasenor) ដែលបច្ចុប្បន្ននេះ បម្រើការងារ ជាអ្នកសម្របសម្រួលគម្រោងមូលធន សម្រាប់នាយកដ្ឋានសាធារណការ និងចូលមកកាន់តំណែង អ្នកគ្រប់គ្រងការិយាល័យ ផែនការឧទ្យាន និងភាពជាដៃគូជាបន្ត នៅពេលអ្នកនាង រ៉េណុល (Reynolds) ចាប់ផ្តើមតួនាទីថ្មី របស់អ្នកនាង ជាអ្នកគ្រប់គ្រងក្រុង រងពិសេស សម្រាប់ការងារស្តារឡើងវិញ ។

###